

កម្រិតនៃយុទ្ធសាស្ត្រសម្របខ្លួន

សម្របសម្រួលពីមជ្ឈមណ្ឌលចំណេះដឹង C40

1. ការសម្របខ្លួនដោយប្រតិកម្ម (ការត្រៀមខ្លួនសម្រាប់គ្រោះអាសន្ន)

ការសម្របខ្លួនបែបប្រតិកម្មប្រយុទ្ធប្រឆាំងនឹងផលវិបាកភ្លាមៗនៃគ្រោះថ្នាក់អាកាសធាតុ ការការពារ និងការស្តារឡើងវិញនូវសុខភាព គុណភាពជីវិត និងប្រព័ន្ធនៃទីក្រុង ឬទីប្រជុំជនរបស់មនុស្សក្នុងអំឡុងពេលនិងភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយដែលពាក់ព័ន្ធនឹងអាកាសធាតុ។ សកម្មភាពសម្របខ្លួនបែបប្រតិកម្មអាចរួមបញ្ចូល ឧទាហរណ៍៖

- ការកើនឡើងបណ្តោះអាសន្ននៃសេវាមន្ទីរពេទ្យជួរមុខក្នុងអំឡុងពេលលក់កម្ដៅ
- ការរៀបចំបារខ្សាច់ដើម្បីបង្វែរទឹកក្នុងអំឡុងពេលទឹកជំនន់
- ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងបន្ទាន់ ឬ
- ការទិញទឹកបណ្តោះអាសន្នអំឡុងពេលគ្រោះរាំងស្ងួត។

ការសម្របខ្លួនបែបប្រតិកម្មអាចមានប្រសិទ្ធភាពឆាប់រហ័សក្នុងរយៈពេលខ្លី ប៉ុន្តែអត្ថប្រយោជន៍មានរយៈពេលខ្លី។ ថ្លៃចំណាយអាចខ្ពស់ប្រសិនបើត្រូវការការអន្តរាគមន៍ដដែលៗ ហើយការអន្តរាគមន៍អាចនឹងមិនគ្រប់គ្រាន់ដើម្បីដោះស្រាយគ្រោះថ្នាក់អាកាសធាតុនាពេលអនាគតទេ។ ការសម្របខ្លួនបែបប្រតិកម្មអាចត្រូវបានគេគិតថាស្រដៀងគ្នាទៅនឹងការគ្រប់គ្រងគ្រោះអាសន្ន ឬការត្រៀមខ្លួនសម្រាប់គ្រោះអាសន្ន។

2. ការសម្របខ្លួនបែបបង្ការ (ការកាត់បន្ថយគ្រោះថ្នាក់)

ការសម្របខ្លួនបែបបង្ការកាត់បន្ថយផលវិបាកអវិជ្ជមាននៃគ្រោះថ្នាក់អាកាសធាតុ ដោយមានគោលបំណងការពារសុខភាព គុណភាពជីវិត និងប្រព័ន្ធនៃទីក្រុង ឬទីប្រជុំជនរបស់មនុស្ស ដើម្បីរៀបចំកុំឱ្យព្រឹត្តិការណ៍គ្រោះថ្នាក់ទាំងនោះក្លាយជាគ្រោះមហន្តរាយ។ សកម្មភាពសម្របខ្លួនបែបបង្ការអាចរួមបញ្ចូល ឧទាហរណ៍៖

- ការសាងសង់ការការពារទឹកជំនន់នៅឆ្នេរ
- បន្ថែមម៉ាស៊ីនត្រជាក់សន្សំសំចៃថាមពលដល់ទីធ្លាសហគមន៍
- ការដាំដើមឈើ ឬការរៀបចំទីធ្លាបៃតងនៅក្នុងតំបន់ដែលមានកម្រាលបេតុងច្រើន
- ការបើកយុទ្ធនាការអប់រំពាក់ព័ន្ធនឹងហានិភ័យអាកាសធាតុ ឬ
- ការអនុវត្តគោលនយោបាយសម្រាប់ការអភិរក្សទឹក។

ជម្រើសសម្របខ្លួនបែបបង្ការទំនងជាមានតម្លៃថ្លៃសមរម្យក្នុងរយៈពេលមធ្យមទៅវែង ហើយអាចនឹងមិនគ្រប់គ្រាន់ដើម្បីកាត់បន្ថយ

ហានិភ័យអាកាសធាតុនាពេលអនាគតរបស់សហគមន៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យក្នុងរយៈពេលខ្លី និងជារឿយៗមានភាពងាយស្រួល ក្នុងការរៀបចំផែនការ ដោយសារពួកវាប្រើប្រាស់វិធីសាស្ត្រ និងបច្ចេកវិទ្យាដែលបានបង្កើតឡើងយ៉ាងល្អ។ ការសម្របខ្លួនបែបបង្ការក្នុងន័យខ្លះអាចត្រូវបានគេគិតថាស្រដៀងគ្នាទៅនឹងការកាត់បន្ថយគ្រោះថ្នាក់។

3. ការសម្របខ្លួនបែបផ្លាស់ប្តូរទម្រង់ (ការកសាងភាពធន់នឹងអាកាសធាតុ)

ការសម្របខ្លួនបែបផ្លាស់ប្តូរទម្រង់ដោះស្រាយឫសគល់នៃហានិភ័យអាកាសធាតុ និងភាពងាយរងគ្រោះ ដែលធ្វើឱ្យផលប៉ះពាល់នៃគ្រោះថ្នាក់អាកាសធាតុមានលទ្ធភាពកើតឡើងតិច ឬមិនសូវធ្ងន់ធ្ងរ។ សកម្មភាពទាំង នេះផ្តោតលើការផ្លាស់ប្តូរជាមូលដ្ឋានចំពោះរបៀបដែលសហគមន៍ត្រូវបានរចនា ឬដំណើរការ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ សកម្មភាពសម្របខ្លួន បែបផ្លាស់ប្តូរទម្រង់អាចរួមបញ្ចូល ឧទាហរណ៍៖

- ការផ្លាស់ប្តូររបៀបរចនាផ្លូវថ្នល់ឱ្យរួមបញ្ចូលជម្រើសដឹកជញ្ជូនដែលមានសុវត្ថិភាព និងងាយស្រួលជាងមុន ព្រមទាំងបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបែតងដែលកាត់បន្ថយកម្ដៅ និងហានិភ័យនៃទឹកជំនន់
- ការធ្វើឱ្យការរស់នៅក្នុងសហគមន៍មានសុវត្ថិភាព និងតម្លៃសមរម្យតាមរយៈការពង្រីក និងការការពារជម្រើសលំនៅឋានដែលមានភាពធន់ និងតម្លៃសមរម្យ
- ការប្រើប្រាស់ទីធ្លាសាធារណៈសម្រាប់សួនសហគមន៍ និងព្រៃអាហារដែលផ្តោតលើ ការពង្រីកសមធម៌អាហារ
- ការអនុវត្តក្រមស្តីពីការសាងសង់ដែលតម្រូវឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ និងដំបូលត្រជាក់ ឬ
- ការពង្រីកការបណ្តុះបណ្តាលការងារ ឬការអភិវឌ្ឍកម្លាំងពលកម្ម ដើម្បីកសាងសមត្ថភាព ថ្មីៗក្នុងការងារដែលពាក់ព័ន្ធនឹងភាពធន់នឹងអាកាសធាតុ។

សកម្មភាពសម្របខ្លួនបែបផ្លាស់ប្តូរទម្រង់ដោះស្រាយហានិភ័យអាកាសធាតុប្រកបដោយប្រសិទ្ធភាពបំផុត និងកាត់បន្ថយតម្រូវការសម្រាប់វិធានការប្រតិកម្ម និងបង្ការ ជាមួយនឹងអត្ថប្រយោជន៍បន្ថែមសម្រាប់ទីក្រុង ឬទីប្រជុំជន និងពលរដ្ឋរបស់ខ្លួន។ ដោយសារតែការរចនា និងការអនុវត្តវិធានការសម្របខ្លួនបែបផ្លាស់ ប្តូរទម្រង់មានភាពស្មុគស្មាញជាង និងទាមទារការរួមចំណែកពីដៃគូយ៉ាងទូលំទូលាយ ការចំណាយ លើការអនុវត្តជាមុនមានទំនោរខ្ពស់ជាង ប៉ុន្តែពួកវាជារឿយៗជាវិធីសាស្ត្រដែលមានតម្លៃជូរថ្លៃក្នុងរយៈពេលវែង។ ការសម្របខ្លួនបែបផ្លាស់ប្តូរទម្រង់ក៏ត្រូវបានគេហៅផងដែរថា ជាការកសាងភាពធន់នឹងអាកាសធាតុ។

និយមន័យខាងលើត្រូវបានសម្របសម្រួលពីមជ្ឈមណ្ឌលចំណេះដឹង C40។ មជ្ឈមណ្ឌលចំណេះដឹង C40 គឺជាធនធានសម្រាប់សាលាក្រុងដែលចង់ចាត់វិធានការលើបម្រែបម្រួលអាកាសធាតុ។ គេហទំព័រនេះរៀបចំសំណុំធនធាន ព័ត៌មានជាក់ស្តែង និងឧបករណ៍ដើម្បីគាំទ្រដល់អ្នកសម្រេចចិត្ត។ មជ្ឈមណ្ឌលចំណេះដឹងត្រូវបានបង្កើតឡើង និងថែទាំដោយក្រុមដឹកនាំអាកាសធាតុនៃទីក្រុង C40។ សម្រាប់ព័ត៌មានបន្ថែម សូមមើល៖ c40knowledgehub.org